

三原日本語学校

寮則

Dormitory rules Nôi quy ký túc xá छात्रावास नियमहरू Aturan asrama အိပ်ဆောင်စည်းကမ်း རྒྱାປମାର୍ଜିଗସିଙ୍କାଙ୍କ

全ての寮生が安全で快適に過ごせるよう最低限のルールを遵守してください。

外泊

期日までに学校に届出用紙を提出し、許可を得ること。届出内容に変更が生じた場合は、速やかに学校に連絡をとり、許可を得ること。

If you plan to stay overnight, you must obtain permission in advance.

Nếu dự định ở lại qua đêm, bạn phải xin phép trước.

यदि तपाइँ रातभर बस्ते योजना बनाउनुहुन्छ भने, तपाइँ पहिले नै अनुमति प्राप्त गर्नुपर्छ।

Jika Anda berencana untuk menginap, Anda harus mendapatkan izin terlebih dahulu.

ညအိပ်ရန်စိစဉ်ပါက ကြိုတင်ခွင့်ပြုချက်ရယူပါမည်။

ပ୍ରସିଦ୍ଧେମ୍ଭକମାଳକାର୍ଯ୍ୟାଙ୍କଣାକ୍ଷାର୍ଥୀଙ୍କୁ ଯେତେବେଳେ ଏହାକାମକାର୍ଯ୍ୟରେ ଯେତେବେଳେ ଏହାକାମକାର୍ଯ୍ୟରେ

管理業務

寮生の日常生活において必要と認めた場合は、教員が学校への出欠、寮室内および外泊への確認をする場合がある。

For safety management purposes, teachers may enter the room even if the resident is not present.

Vì mục đích quản lý an toàn, giáo viên có thể vào phòng ngay cả khi học sinh không có mặt.

सुरक्षा व्यवस्थापन उद्देश्यका लागि, निवासी उपस्थित नभए पनि शिक्षकहरूले कोठामा प्रवेश गर्न सक्छन्।

Untuk tujuan manajemen keselamatan, guru boleh memasuki ruangan meskipun penghuninya tidak ada.

କେବେଳମେ କେବେଳମେ ରନ୍ଧ୍ରୀଯିର୍ବନ୍ଧୁତାକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ

ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ

共同生活等のルールを守らなかったり、注意を聞き入れない寮生については、保証人に連絡し解決にあたる。

共同生活のルール・禁止事項

寮生間の寮室訪問は許可するが、男女間の立ち入りは禁止する。

Students may visit each other's rooms. However, students are not allowed to visit the rooms of students of the opposite sex.

Học sinh có thể đến thăm phòng của nhau. Tuy nhiên, học sinh không được phép vào phòng của học sinh khác giới.

विद्यार्थीहरू एक अर्कोका कोठामा जान सक्छन्। तर, विपरित लिङ्गीका विद्यार्थीको कोठामा विद्यार्थीलाई जान दिइदैन।

Siswa boleh mengunjungi kamar masing-masing. Namun siswa tidak diperkenankan mengunjungi kamar siswa lawan jenis.

ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ

ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ

学校が認めた訪問者以外は、寮室への立ち入りを禁止する。

No one other than those authorized by the school may be allowed in the room.

Không ai khác ngoài những người được nhà trường cho phép được phép vào phòng.

विद्यालयले अनुमति दिएको व्यक्ति बाहेक अरु कसैलाई कोठामा प्रवेश दिन पाइने छैन।

Tidak seorang pun selain yang diberi izin oleh sekolah boleh masuk ke dalam ruangan.

ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ

ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ ଏହାକାମକାର୍ଯ୍ୟରେ

階段の昇降、扉の開閉、廊下での立ち話、深夜早朝の話し声等には十分配慮し、他の寮生および近隣住民に対し、迷惑とならないように、良識ある生活をすること。

Students must be quiet indoors, on stairs, and in bicycle parking areas.

Pay attention to the sounds of doors opening and closing and the sounds of walking.

Học sinh phải yên tĩnh trong nhà, trên cầu thang và trong khu vực đỗ xe đạp.

Hãy chú ý đến âm thanh đóng mở cửa và tiếng bước đi.

विद्यार्थीहरू घरभित्र, सिटीहरूमा र साइकल पार्किङ गर्ने ठाउँहरूमा शान्त हुनुपर्छ।

ढोका खोले र बन्द हुने आवाज र हिडने आवाजहरूमा ध्यान दिनुहोस।

Siswa tidak boleh membuat kebisingan di dalam ruangan, di tangga, atau di tempat parkir sepeda.

Perhatikan suara pintu dibuka dan ditutup serta suara langkah kaki.

ऐर्यांदेवाः भूः आः अधिरूपं॥ लेयगाः गृह्णैः भूः अभूत्यः अप्तुर्विषयं॥ ऐर्यांदेवाः भूः आः तेवां अधित्याः वर्णं॥

तं एः अपुद्दितं अव्याप्तं लाभं लेयगाः गृह्णैः भूः अभूत्यिर्विषयं॥

सिस्युप्राप्तानाम्हेष्यमात्मानांकृष्णजटानांप्राप्तिः इति विजयाः पुण्यांकृष्णजटानांप्राप्तिः

यत्प्रिक्तुक्तिनामात्मानांकृष्णजटानांप्राप्तिः

寮内での商業行為、または、これに類することをしてはいけない。

Students are not allowed to engage in commercial activities in the dormitory.

Sinh viên không được phép tham gia vào các hoạt động thương mại trong ký túc xá.

विद्यार्थीहरूलाई छात्रावासमा व्यावसायिक गतिविधिहरूमा संलग्न हुन अनुमति छैन।

Mahasiswa tidak diperkenankan melakukan kegiatan komersial di asrama.

ऐर्यांदेवाः भूः गृह्णैः अधिरूपं लेयगाः गृह्णैः भूः अभूत्यः अप्तुर्विषयं॥

सिस्युप्राप्तानाम्हेष्यमात्मानांकृष्णजटानांप्राप्तिः इति विजयाः पुण्यांकृष्णजटानांप्राप्तिः

寮内での政治、思想、宗教活動はできない。

Students are prohibited from making political or religious solicitations to others in the dormitory.

Sinh viên không được đưa ra những lời xúi giục chính trị hoặc tôn giáo cho người khác trong ký túc xá.

विद्यार्थीहरूले छात्रावासमा अरूलाई राजनीतिक वा धार्मिक बित्तीहरू गर्नु हुँदैन।

Siswa tidak boleh melakukan ajakan politik atau agama kepada orang lain di asrama.

ऐर्यांदेवाः भूः वर्णं अधिरूपं लेयगाः गृह्णैः भूः अभूत्यः अप्तुर्विषयं॥

सिस्युप्राप्तानाम्हेष्यमात्मानांकृष्णजटानांप्राप्तिः इति विजयाः पुण्यांकृष्णजटानांप्राप्तिः

お互いに金銭の貸し借りはしないこと。

Lending and borrowing money between students is prohibited as it can lead to trouble.

Việc cho vay và mượn tiền giữa các sinh viên bị cấm vì nó có thể dẫn đến rắc rối.

विद्यार्थीहरू बीच पैसा उधारो र उधारो निषेध गरिएको छ किनकि यसले समस्या निप्त्याउन सक्छ।

Pinjam meminjam uang antar pelajar dilarang karena dapat menimbulkan masalah.

पुञ्चाप्तुर्विषयं लेयगाः गृह्णैः भूः अभूत्यः अप्तुर्विषयं॥

कार्यालयात्मानांकृष्णजटानांप्राप्तिः इति विजयाः पुण्यांकृष्णजटानांप्राप्तिः

共用部分に物を置いたり貼紙をしたりしないこと。

Do not leave luggage or paste paper on the walls in common areas.

Không để hành lý hoặc dán giấy lên tường ở các khu vực chung.

कृपया आफ्ना सामानहरू नछोडनुहोस् वा सामान्य ठाउँहरूमा कागज नराख्नुहोस।

Harap jangan meninggalkan bagasi atau menempelkan kertas di dinding di area umum.

ऐर्यांदेवाः गृह्णैः भूः अभूत्यः अप्तुर्विषयं॥

स्वामित्वात्मानांकृष्णजटानांप्राप्तिः इति विजयाः पुण्यांकृष्णजटानांप्राप्तिः

共用部分にある、寮の什器、備品を寮室へ持ち込まない。

Do not bring equipment from common areas into your room.

Không mang thiết bị từ khu vực chung vào phòng.

आपनो कोठामा साझा क्षेत्रहरूबाट उपकरणहरू नल्याउनुहोस।

Jangan membawa peralatan dari area umum ke dalam kamar Anda.

အများသုံးနေရာများမှ စက်ပစ္စည်းများကို သင့်အခန်းထဲသို့ ယူဆောင်လာခြင်းမပြုပါနေ။

କୁଣ୍ଡଳାପନୀରିକେ କୁଣ୍ଡଳାପନୀରିକେ କୁଣ୍ଡଳାପନୀରିକେ

自動車を運転してはいけない。在寮期間中に、運転免許は取得できない。

Students must not obtain a driver's license while attending school.

Học sinh không được phép lái xe khi đang đi học.

विद्यार्थीहरूलाई विद्यालयमा उपस्थित हुँदा चालक अनुमतिपत्र प्राप्त गर्न अनुमति छैन।

Siswa tidak diperbolehkan memiliki mobil selama bersekolah.

ကျောင်းတက်နေစဉ် ကျောင်းသားများကို ကားတစ်စီး ပိုင်ဆိုင်ခွင့် မပြုပါ။

ଏହାକିମ୍ବାନ୍ଧୁରାଜମନ୍ତ୍ରାଳ୍ୟରେ କୁଣ୍ଡଳାପନୀରିକେ

バイクの持ち込みは寮の立地条件、敷地スペースの都合上、認められない。

Due to the limited space, motorcycles are not allowed.

Do không gian có hạn nên không được phép sử dụng xe máy.

सीमित ठाउँको कारणले तपाईंलाई मोटरसाइकलको स्वामित्वमा अनुमति छैन।

Karena keterbatasan tempat, Anda tidak diperbolehkan memiliki sepeda motor.

နေရာအကန်အသတ်ကြောင့် မောင်တော်ဆိုင်ကယ်စီးခွင့်မရှိပါ။

ଏହାକିମ୍ବାନ୍ଧୁରାଜମନ୍ତ୍ରାଳ୍ୟରେ କୁଣ୍ଡଳାପନୀରିକେ

自転車には必ず施錠すること（寮では盗難等に関する責任は一切負いません。）

Lock your bicycle. The school will not help if a student's bicycle is stolen.

Khóa xe đạp của bạn. Nhà trường sẽ không giúp đỡ nếu xe đạp của học sinh bị đánh cắp.

आपनो साइकल लक गर्नुहोस। विद्यार्थीको साइकल चोरी भएमा विद्यालयले सहयोग गर्दैन।

Kunci sepeda Anda. Sekolah tidak akan membantu jika sepeda siswanya dicuri.

သင့်စက်ဘီးကို လေ့ခဲ့ချပါ။ ကျောင်းသားရွှေက်ဘီး ခီးခံရရင် ကျောင်းက ကူညီမဟုတ်ဘူး။

ଏହାକିମ୍ବାନ୍ଧୁରାଜମନ୍ତ୍ରାଳ୍ୟରେ କୁଣ୍ଡଳାପନୀରିକେ

ガス器具、石油器具、テレビ、D V D プレーヤー、楽器類、ゲーム、ペット類等の持ち込みはできない。

Gas appliances, petroleum appliances, televisions, audio equipment, musical instruments, and pets are prohibited.

Các thiết bị gas, thiết bị dầu khí, tivi, thiết bị âm thanh, nhạc cụ và vật nuôi đều bị cấm.

ग्यास उपकरणहरू, पेट्रोलियम उपकरणहरू, टेलिभिजनहरू, अडियो उपकरणहरू, संगीत वाद्ययन्त्रहरू, र घरपालुवा जनावरहरू निषेधित छन्।

Peralatan gas, peralatan minyak bumi, televisi, perlengkapan audio, alat musik, dan hewan peliharaan dilarang.

ଭାରତୀୟଭାଷାରେ କୁଣ୍ଡଳାପନୀରିକେ କୁଣ୍ଡଳାପନୀରିକେ କୁଣ୍ଡଳାପନୀରିକେ

ଏହାକିମ୍ବାନ୍ଧୁରାଜମନ୍ତ୍ରାଳ୍ୟରେ କୁଣ୍ଡଳାପନୀରିକେ

安全・保健・衛生のルール・禁止事項

寮内での飲酒、喫煙を禁止する。

No alcohol or smoking is permitted indoors, inside the building, or on the premises.

Không được phép uống rượu hoặc hút thuốc trong nhà, bên trong tòa nhà hoặc trong khuôn viên.

घର ଭିତ୍ର, ଭବନ ଭିତ୍ର, ବା ପରିସରମା ମଦିରା ବା ଧୁମ୍ରପାନ ଗର୍ନ ଅନୁମତି ଛୈନ।

Alkohol dan merokok dilarang di kamar, gedung, dan pekarangan.

အခନ୍ଦିନିମୁହଁରେ ଆବଶ୍ୟକ ଅତିଥିମୁହଁରେ ଉପରେ ଆବଶ୍ୟକ ଅତିଥିମୁହଁରେ ଉପରେ ଆବଶ୍ୟକ ଅତିଥିମୁହଁରେ

ଏହାକିମ୍ବାନ୍ଧୁରାଜମନ୍ତ୍ରାଳ୍ୟରେ କୁଣ୍ଡଳାପନୀରିକେ

急病等の緊急時は、寮長・寮母へ速やかに連絡し、指示に従うこと。

In the event of a sudden illness, please notify the school immediately.

Trong trường hợp bị bệnh đột ngột, vui lòng thông báo ngay cho nhà trường.

अचानक बिरामी परेमा तुरुन्त विद्यालयमा खबर गर्नुहोस्।

Jika terjadi sakit mendadak, harap segera memberi tahu sekolah.

ရှစ်တရက်ဖျားနာပါက ကျောင်းကိုချက်ချင်းအပေါ်ကြောင်းကြားပေးပါ။

କ୍ଷାପକାରଣୀମାନଙ୍କୁଁଟାଇ୍ ଶ୍ରୀମତ୍ତଙ୍କିଳଙ୍କିଳଙ୍କାରଣୀମାନଙ୍କୁଁଟାଇ୍

非常口は、非常時以外の出入りを禁止する。

Do not use emergency exits except in emergencies.

Không sử dụng lối thoát hiểm trừ trường hợp khẩn cấp.

आपतकालीन अवस्थामा बाहेक आकस्मिक निकास प्रयोग नगर्नुहोस्।

Jangan gunakan pintu keluar darurat kecuali dalam keadaan darurat.

အရေးပေါ်အခြေအနေမူလွှာ၍ အရေးပေါ်ထွက်ပေါ်ကြများကို အသုံးမပြုပါနော်။

କୁଁପ୍ରିଯେଟକାରେନ୍ଟସନ୍ଧାଃପକ୍ଷାନ୍ ଏବେନ୍ଯୁଲେଜ୍କାରଣୀମାନଙ୍କୁଁଟାଇ୍

自室は常に清潔にし、保健衛生に努めること。

Students should always keep their rooms clean.

Học sinh phải luôn giữ phòng sạch sẽ.

विद्यार्थीहरूले सधैं आफ्नो कोठा सफा राख्नुपर्छ।

Siswa harus selalu menjaga kebersihan kamarnya.

ကျောင်းသားများသည် ငွေးတို့၏ အခန်းများကို အမြဲသန်ရှင်းနေသင့်သည်။

ଶିଶ୍ୟକୁଁର୍କାର୍ଯ୍ୟପକ୍ଷପରିପର୍ଦ୍ରାତ୍ମକାତ୍ମିକ୍ୟାତ୍ମକାର୍ଯ୍ୟ

一時的にであってもベランダにゴミを置かないこと。

Do not leave trash on your balcony, even temporarily.

Đừng để rác trên ban công của bạn, dù chỉ là tạm thời.

आफ्नो बालकनीमा रद्दीटोकरी नछोड़नुहोस्, अस्थायी रूपमा पनि।

Jangan tinggalkan sampah di balkon Anda, meskipun untuk sementara.

သင့်လသာဆောင်တွင် အမှိုက်ကို ခေါ်မထားပါနော်။

କୁଁକାର୍ଯ୍ୟପକ୍ଷପରିପର୍ଦ୍ରାତ୍ମକାତ୍ମିକ୍ୟାତ୍ମକାର୍ଯ୍ୟ

日本では室内は土足厳禁である。

No shoes are allowed inside the dormitory.

Không được phép mang giày vào bên trong ký túc xá.

छात्रावास भित्र कुनै जुता अनुमति छैन।

Tidak ada sepatu yang diperbolehkan di dalam asrama.

အပိုନ୍ତାଙ୍କାରଣୀମାନଙ୍କୁଁଟାଇ୍

ପାଯେସ୍ଟାର୍କାରେନ୍ଟ୍ରାମ୍ବାଇସନ୍ସିକ୍ୟାକ୍ୟାନ୍

退寮処分

下記項目のいずれかの行為をした場合には、退寮処分の対象となります。

- ・上記の寮生活におけるルール・禁止事項を守らなかった場合。
- ・無断外泊をした場合。
- ・規定時間外に他の寮室を訪問した場合。
- ・寮費の納入を2か月以上怠った場合。
- ・異性あるいは学校関係者以外の者を許可なく寮内に入れた場合。
- ・暴力行為を行った場合。
- ・その他、寮則および社会的ルールに違反し、著しく他の寮生および寮関係者に迷惑をかけるなど、学生の本分にあるまじき行為をした場合。